



សេចក្តីប្រកាសបើកគណនី

១. គណនីរួម

១.១ ទំរង់បែបបទនេះសម្រាប់គណនីរួម យើងខ្ញុំដែលជាម្ចាស់គណនីយល់ព្រមថា ក្នុងករណីម្ចាស់គណនីណាម្នាក់ទទួលមរណៈភាព (អនុលោមតាមប្រការនៃច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ឬនីតិប្បញ្ញត្តិផ្សេងៗ) ធនាគារមានសិទ្ធិក្នុងការទូទាត់សមតុល្យដែលសល់នៅក្នុងគណនីជូនម្ចាស់ដែលនៅរស់ ហើយការ ទូទាត់នោះត្រូវមានការដកបន្ទុកដោយធនាគារ នូវចំនួនប្រាក់ត្រូវទូទាត់នៅក្នុងគណនី។

១.២ យើងខ្ញុំ ម្ចាស់គណនីយល់ព្រមចំពោះ វិធីប្រតិបត្តិការគណនី ដូចបានចែងក្នុងប័ណ្ណបើកគណនី (Account Opening Card) ធ្វើឡើងដោយយើងខ្ញុំ។ យើងខ្ញុំក៏យល់ព្រម និងទទួលស្គាល់ថា អាណត្តិដែលបានប្រគល់សម្រាប់ប្រតិបត្តិការគណនីអាចត្រូវបានបញ្ឈប់ដោយបុគ្គលណាម្នាក់ក្នុងចំណោមយើងខ្ញុំ ហើយធនាគារមានសិទ្ធិអនុវត្តដូចគ្នា។ ក្នុងករណីបែបនេះ តាមឆន្ទានុសិទ្ធិរបស់ធនាគារ ធនាគារអាចនឹងមិនអនុញ្ញាតអោយដកចេញពីគណនីនេះទេ រហូតដល់ទទួលបានអាណត្តិថ្មីពី យើងខ្ញុំ។

១.៣ យើងខ្ញុំដែលជាម្ចាស់គណនីសន្យានិងផ្តល់សិទ្ធិជូនធនាគារដូចតទៅ៖

១.៣.១ ចុះលេខនាឥណទានទៅក្នុងគណនីរួមរបស់យើងខ្ញុំ ទៅតាមចំនួនសាច់ប្រាក់ ឬ តាមរយៈការផ្ទេរប្រាក់អេឡិចត្រូនិក, មូលប្បទានប័ត្រ និងឧបករណ៍ជួញដូរផ្សេងៗ ដែលជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ក្នុងចំណោមយើងខ្ញុំ ឬដែលទូទាត់មកបុគ្គលណាម្នាក់ក្នុងចំណោមយើងខ្ញុំ ។ អាស្រ័យហេតុនេះ ធនាគារយល់ព្រមតម្កល់ប្រាក់ ទៅក្នុងគណនីរបស់យើងខ្ញុំ តាមចំនួនប្រាក់ដែលធនាគារទទួលបាន ជាសាច់ប្រាក់ ឬតាមរយៈការផ្ទេរប្រាក់ អេឡិចត្រូនិក ឬមូលប្បទានប័ត្រ និង ឧបករណ៍ជួញដូរផ្សេងៗដែលទូទាត់អោយបុគ្គល ណាម្នាក់ក្នុងចំណោមយើងខ្ញុំ និងប្រគល់ឧបករណ៍ជួញដូរ ឬមូលប្បទានប័ត្រណាមួយ ដែលធនាគាររក្សាទុក នូវគណនីរួមរបស់បុគ្គលណាម្នាក់ក្នុងចំណោមយើងខ្ញុំ។ និង

១.៣.២ រាល់ការបិទគណនីរួម ធនាគារតម្រូវឱ្យជូនដំណឹងជាលាយលក្ខណ៍អក្សរដែលមានចុះហត្ថលេខា និងមានបញ្ជាក់ត្រឹមត្រូវអំពីគោលបំណងរបស់យើងខ្ញុំអំពីការបិទគណនីរួមនោះ ផ្អែកលើមធ្យោបាយធ្វើប្រតិបត្តិការមានប្រសិទ្ធភាព ដែលភាគីណាម្នាក់ក្នុងចំណោមភាគីទាំងពីរអាចចុះហត្ថលេខាបិទគណនីដោយឯកតោភាគីបាន។ ក្នុងករណីដែលម្ចាស់គណនីមិនមានវត្តមាននៅធនាគារ យើងខ្ញុំយល់ព្រមថា ធនាគារត្រូវបិទគណនីរួមបន្ទាប់ពីទទួលបាននូវសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ ដែលដាក់ជូនធនាគារដោយផ្ទាល់ដោយបុគ្គលតំណាងម្ចាស់គណនីណាម្នាក់។ យើងខ្ញុំក៏ យល់ព្រម និងទទួលស្គាល់ផងដែរថា រាល់បញ្ហាដាក់អោយធនាគារបិទគណនីរួមដែលធ្វើ ឡើងដោយផ្ទាល់ម៉ាត់ ឬទូរស័ព្ទ ឬទូរសារ ឬអ៊ីម៉ែល គឺមិនត្រូវបានទទួលយកដោយ ធនាគារ។ ក្នុងករណីដែលគណនីរួមជាគណនីចរន្ត យើងខ្ញុំត្រូវប្រគល់ជូនធនាគារវិញ នូវរាល់មូលប្បទានប័ត្រដែលមិនទាន់បានប្រើប្រាស់ ។

យើងខ្ញុំធានាអះអាងជារួម និងដាច់ដោយឡែក មិនអោយធនាគារទទួលរងការខាតបង់ និងសងចំពោះរាល់ការខាតបង់ បណ្តឹងទាមទារ បណ្តឹង ខូចខាត ចំណាយ កម្រៃសោហ៊ុយ និងបន្ទុកផ្សេងៗ ដែលកើតមាន ឬបណ្តាលមកពីការប្រគល់សិទ្ធិខាងលើរបស់យើងខ្ញុំ អនុលោមតាមសិទ្ធិរបស់ធនាគារក្នុងការប្រានចោលនៅគ្រប់ពេលវេលា និងតាមឆន្ទានុសិទ្ធិរបស់ធនាគារ ចំពោះមូលហេតុណាមួយ ជាសាច់ប្រាក់ ការផ្ទេរប្រាក់អេឡិចត្រូនិក មូលប្បទានប័ត្រ ឬឧបករណ៍ជួញដូរផ្សេងៗ ដែលទទួលបាន ឬជាលទ្ធផលធនាគារប្រានចោលការអនុវត្ត ឬអនុវត្តតាមបញ្ជាបិទគណនីរួមរបស់ យើងខ្ញុំ និងទូទាត់សមតុល្យដែលនៅសល់ក្នុងគណនីរួមដូចមានក្នុងបញ្ជារបស់យើងខ្ញុំ។

២. គណនីរបស់អនីតិជន

- ២.១ ខ្ញុំ/យើងខ្ញុំបញ្ជាក់ និងយល់ព្រមថា គណនីនេះមិនមែនជាគណនីអាណត្តិព្យាបាល (Trust Account) និងមិនមែនជាគណនីរួមជាមួយអនីតិជន។ ខ្ញុំ/យើងខ្ញុំជាអាណាព្យាបាល/ឪពុកម្តាយរបស់អនីតិជន យល់ព្រម និងទទួលស្គាល់ថា ខ្ញុំ/យើងខ្ញុំជាអតិថិជនរបស់ធនាគារ។
- ២.២ យើងខ្ញុំសន្យាថា បន្ទាប់ពីអនីតិជនពេញវ័យអាយុ ១៨ ឆ្នាំ ខ្ញុំ/យើងខ្ញុំរួមជាមួយអនីតិជនត្រូវផ្តល់ បញ្ជាជាថ្មី និងផ្តល់អាណត្តិសម្រាប់ប្រតិបត្តិការនៃគណនី។ អាណត្តិដែលមានស្រាប់ត្រូវបានបន្ត អនុវត្តរហូតដល់ធនាគារទទួលបានអាណត្តិថ្មី។

២.៣ ក្នុងព្រឹត្តិការណ៍បាត់បង់ជីវិតរបស់ខ្ញុំ/យើងខ្ញុំ នៅមុនពេលអនីតិជនពេញវ័យ ១៨ឆ្នាំ គណនីនឹងត្រូវបានបង្កើត ហើយបញ្ហាពាក់ព័ន្ធនឹងគណនីត្រូវយោងតាមប្រតិបត្តិករ ឬអ្នកគ្រប់គ្រងរបស់អតិថិជន។ ធនាគាររក្សាសិទ្ធិក្នុងការអនុវត្តសេចក្តីណែនាំរបស់ទីប្រឹក្សាច្បាប់នៃធនាគារ។ ការចំណាយកើតមានត្រូវចុះលេខនាគណនីគណនីខាងលើ។

៣. គណនីបញ្ជីមានកាលកំណត់

៣.១ ខ្ញុំ/យើងខ្ញុំ/តំណាងអង្គការ បញ្ជាក់ថា ការបន្តបញ្ហាដោយស្វ័យប្រវត្តិដែលត្រូវបានផ្តល់អំពីប្រាក់បញ្ញើ ឬការវិនិយោគដែលមានស្រាប់របស់ខ្ញុំ/យើងខ្ញុំ/អង្គការ និង រយៈពេលកំណត់នឹងត្រូវបានបន្តជាស្វ័យប្រវត្តិសម្រាប់រយៈពេលដូចគ្នា លុះត្រាតែមានការណែនាំរបស់ខ្ញុំ/យើងខ្ញុំ/តំណាងរបស់អង្គការ។ សេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរត្រូវបានផ្តល់ជូនយ៉ាងហោចណាស់ប្រាំពីរ (៧) ថ្ងៃមុនកាលបរិច្ឆេទកំណត់នៃការដាក់ប្រាក់បញ្ញើ /វិនិយោគនីមួយៗ។ ខ្ញុំ/យើងខ្ញុំ/តំណាងរបស់អង្គការយល់ និងសន្យាថា រាល់ការបន្តសម្រាប់រយៈពេលកំណត់ដូចគ្នានៅអត្រាដែលបានកំណត់នៃការប្រាក់ / ផលចំណេញដែលបានរំពឹងទុក/ភាគរយបែងចែកផលចំណេញនៅកាលបរិច្ឆេទកំណត់នីមួយៗ។

៤. គណនីក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត

យើងខ្ញុំ/តំណាងរបស់អង្គការ/តំណាងក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត៖

៤.១ បញ្ជាក់ថា ហត្ថលេខីដែលបានទទួលសិទ្ធិសម្រាប់ប្រតិបត្តិការនៃគណនីក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត គឺមិនក្លាយធនហើយពួកយើង/នរណាម្នាក់មិនត្រូវបានហាមឃាត់ពីការគ្រប់គ្រងក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត។

៤.២ បញ្ជាក់ថា យើងខ្ញុំនឹងជូនដំណឹងជាលាយលក្ខណ៍មកធនាគារជាបន្ទាន់ក្នុងករណី ដូចខាងក្រោម៖

៤.២.១ រាល់ការផ្លាស់ប្តូរដៃគូនៃក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត និង/ឬការផ្លាស់ប្តូរហត្ថលេខីនៃប្រតិបត្តិការគណនីក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត និង

៤.២.២ រាល់ដៃគូក្ស័យធន ក្នុងករណីនេះ យើងខ្ញុំជាតំណាងត្រូវជូនដំណឹងមកធនាគារ ដោយមានចុះបញ្ជីការបញ្ឈប់របស់ដៃគូ ឬ រួមបញ្ចូលដៃគូថ្មី ឬ សេចក្តីសម្រេចថ្មី ដែលបានបញ្ជាក់ជូនមកធនាគារនូវការផ្លាស់ប្តូរហត្ថលេខី ដែលបានទទួលសិទ្ធិ ចំពោះគណនីក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិត ដោយករណីអាច មាន

៤.៣ បញ្ជាក់ថា ដៃគូនៃក្រុមហ៊ុនសហកម្មសិទ្ធិទទួលខុសត្រូវមានកម្រិតដែលមានសិទ្ធិចុះ ហត្ថលេខី នៃគណនីក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតក្ស័យធន ធនាគារមានសិទ្ធិមិន ទូទាត់មូលប្បទានប័ត្រណាមួយដែលបានចុះហត្ថលេខាដោយដៃគូដែលក្ស័យធន បន្ថែម ថាធនាគារមានសិទ្ធិបង្វិលត្រលប់មូលប្បទានប័ត្រដោយមានបញ្ជាក់ពាក្យ "ត្រូវមានការ បញ្ជាក់របស់អ្នកអោយដកប្រាក់ (Drawer's confirmation required) និងដែលក្រុមហ៊ុនត្រូវ ផ្តល់សេចក្តីសម្រេចថ្មីដែលបានបញ្ជាក់ មកធនាគារ។ និង

៤.៤ ធានាសងនិងជួយមិនធ្វើអោយធនាគារជួបប្រទះនូវការខូចខាតចំពោះបណ្តឹងនានា ឬខូច ខាតដែលកើតឡើងដោយធនាគារ ដែលបណ្តាលមកពីធនាគារអនុវត្ត យោងលើចំណុច ៤.១ខាងលើ រក្សាទុករាល់ព័ត៌មាន ការបង្ហាញ ឬឯកសារដែលបានប្រគល់ជូនធនាគាររាប់ បញ្ចូលទាំងសេចក្តីសម្រេចរបស់ក្រុមហ៊ុនសម្រាប់ការបើកក្រុមហ៊ុន និងប្រតិបត្តិការនៃក្រុម ហ៊ុន ធនាគារទូទាត់មូលប្បទានប័ត្រដែលត្រូវដកចេញពីគណនីក្រុមហ៊ុនដែលបានចុះ ហត្ថលេខាដោយ ហត្ថលេខីរបស់ក្រុមហ៊ុនស្របតាមសេចក្តីសម្រេចចុងក្រោយក្នុងកំណត់ ត្រារបស់ធនាគារ និង/ឬ មូលប្បទានប័ត្រដែលដកចេញពីគណនីក្រុមហ៊ុននឹងមិនត្រូវបាន ទូទាត់និងប្រគល់ត្រលប់ដោយអនុលោមតាមចំនុច ៤.៣ខាងលើ។

៥. ប្រាក់ដែលមិនអាចទាមទារ

៥.១ គណនីប្រាក់បញ្ញើ

ខ្ញុំ/យើងខ្ញុំ/តំណាងរបស់អង្គការបានយល់ដឹងពីប្រការ ៧១ នៃច្បាប់ស្តីពីធនាគារនិងគ្រឹះស្ថាន ហិរញ្ញវត្ថុ ដែលបានចែងគណនីបញ្ញើរបស់ខ្ញុំ/យើងខ្ញុំត្រូវបានចាត់ថ្នាក់ជាប្រាក់ដែលមិនអាចទាមទារ ក្នុងរយៈពេល១០ឆ្នាំចាប់ពីកាលបរិច្ឆេទនៃប្រតិបត្តិការចុងក្រោយរបស់ខ្ញុំ/យើងខ្ញុំ ហើយមូលនិធិមាន នៅក្នុងគណនីត្រូវផ្ទេរទៅធនាគារជាតិនៃកម្ពុជា។

ខ្ញុំ/យើងខ្ញុំ/តំណាងអោយអង្គការយល់ព្រមមកធនាគារធ្វើប្រតិបត្តិការដកប្រាក់ ឬដាក់ប្រាក់បញ្ញើ ដោយផ្ទាល់ នៅមុនពេលផុតកំណត់រយៈពេល១០ឆ្នាំ ដើម្បីដំណើរការគណនីឡើងវិញ។ អាស្រ័យ ដោយធនាគារឯកភាពលើសំណើរបស់ខ្ញុំ/យើងខ្ញុំ/អង្គការ ខ្ញុំ/យើងខ្ញុំ/តំណាងអង្គការយល់ព្រម និង ធានារ៉ាប់រងចំពោះធនាគារ និងសងរាល់បំណុលចំពោះការយឺតយ៉ាវ / ការមិនអនុវត្ត / កំហុសឆ្គង ក្នុង ការអនុវត្តបញ្ជាខាងលើរបស់ ខ្ញុំ/យើងខ្ញុំ/តំណាងអង្គការ។

ប្រសិនបើខ្ញុំ/យើងខ្ញុំ/តំណាងអង្គការមិនអាចដំណើរការគណនីឡើងវិញ ខ្ញុំ/យើងខ្ញុំដឹងច្បាស់ថា ធនាគារនឹងជូនដំណឹងមកយើងខ្ញុំ២១ថ្ងៃមុន មុនពេលរៀបចំផ្ទេរប្រាក់ដែលមាននៅក្នុងគណនីទៅ ធនាគារជាតិនៃកម្ពុជា។

៦. លក្ខខណ្ឌទូទៅ

៦.១ ខ្ញុំ/យើងខ្ញុំ/តំណាងអង្គការត្រូវបានអនុញ្ញាតអោយបើកកំណត់ត្រាអតិថិជនខាងលើ និង/ឬកំណត់ ត្រាគណនី និងផ្តល់ព័ត៌មានសម្រាប់បើកគណនី និងប្រកាសថា រាល់ព័ត៌មានគឺត្រឹមត្រូវ ។ ខ្ញុំ/យើងខ្ញុំ/ តំណាងក្រុមហ៊ុនធានាជូនដំណឹងមកធនាគារ នូវរាល់ការផ្លាស់ប្តូរព័ត៌មានលម្អិតអំពី ខ្ញុំ/ យើងខ្ញុំ/ អង្គការ។

ដោយការចុះហត្ថលេខាលើប័ណ្ណបើកគណនីនិងប្រថាប់ត្រារបស់អង្គការ ខ្ញុំ/យើងខ្ញុំ/អង្គការបញ្ជាក់ ថា ខ្ញុំ/យើងខ្ញុំ/អង្គការបានទទួល អាន និងយល់ទាំងស្រុងពីលក្ខខណ្ឌ អាណត្តិរបស់ធនាគារ (ប្រសិនបើមាន) និង សន្យាគោរពនិងអនុវត្តតាមយ៉ាងខ្ជាប់ខ្ជួន ហើយរាល់ការផ្លាស់ប្តូរ ឬកែប្រែក៏ដូចគ្នា ដែលធនាគារ អនុវត្ត ពិនិត្យ កែប្រែ ឬផ្លាស់ប្តូរជាបន្ទាប់ៗ ដែលអាចមាននៅផ្សព្វផ្សាយលើ គេហទំព័ររបស់ធនាគារ www.campubank.com.kh និង/ឬ ដែលអាចមាននៅតារាងជូនដំណឹងនៅ តាមសាខា និង/ឬ មធ្យោបាយនានាដែលធនាគារចាត់ទុកថាត្រឹមត្រូវ។ គណនីត្រូវបានរាប់បញ្ចូល មានដូចជា៖ គណនីដាក់ប្រាក់បញ្ញើ ឬគណនីផ្សេងៗ ដែលធនាគារអាចផ្តល់ជូនដល់ខ្ញុំ/យើងខ្ញុំ/ តំណាងរបស់អង្គការ។

៦.២ ខ្ញុំ/យើងខ្ញុំ/តំណាងរបស់អង្គការប្រកាសថា នៅមុនពេល ឬនៅពេលបើកគណនីនេះ ខ្ញុំ/យើងខ្ញុំ/ អង្គការត្រូវមាន/មិនត្រូវមាន៖

- ក) ធ្លាប់ត្រូវបានរាយការណ៍ អំពីព័ត៌មានមូលប្បទានប័ត្រដែលមិនអាចទូទាត់ដោយធនាគារ ជាតិនៃកម្ពុជាក្នុងរយៈពេល១២ ខែ និង/ឬ
- ខ) ប្រព្រឹត្តិអំពើក្បែរធនណាមួយ និង/ឬ

គ) ត្រូវអនុលោមតាមសេចក្តីសម្រេច ឬសំណូមពរវិទ្យុកម្មហ៊ុន ឬអសោធនភាពត្រូវបានធ្វើឡើង ឬបង្ហាញចំពោះខ្ញុំ/យើងខ្ញុំ។

ខ្ញុំ/យើងខ្ញុំ/អង្គការ/សន្យាបន្ថែមថា ឈ្មោះរបស់ខ្ញុំ/យើងខ្ញុំ/អង្គការត្រូវបង្ហាញនៅក្នុងរបាយការណ៍មូលប្បទានប័ត្រមិនអាចទូទាត់របស់ធនាគារជាតិនៃកម្ពុជា និង/ឬការប្រព្រឹត្តល្មើស របស់ខ្ញុំ/យើងខ្ញុំ/អង្គការ ធនាគារមានសិទ្ធិទាំងស្រុងក្នុងការបិទគណនីនេះដោយពុំចាំបាច់ជូនដំណឹងជាមុន។

៦.៣ ខ្ញុំ/យើងខ្ញុំ/តំណាងរបស់អង្គការសន្យាសងធនាគារដែលជាធនាគារកម្រមូល ចំពោះរាល់ការខាតបង់បណ្តឹងទាមទារ ចំណាត់ការ ចំណាយ និងបន្តកផ្សេងៗ ដែលធនាគារអាចទទួលរងពីមូលប្បទានប័ត្រ, វិកយប័ត្រ, ធនប័ត្រ, ការធានា ឬឧបករណ៍ដូចផ្សេងៗប្រគល់ដោយខ្ញុំ/យើងខ្ញុំ/តំណាងរបស់ក្រុមហ៊ុនសម្រាប់ការទទួល និងត្រូវបានចាត់ទុកថាបានទទួលតាមសំណើរបស់ខ្ញុំ/យើងខ្ញុំ ក្នុងគ្រប់ករណីសម្រាប់ឥណទាននៅក្នុងគណនីរបស់ខ្ញុំ/យើងខ្ញុំ/អង្គការ។

៦.៤ ធនាគាររក្សាសិទ្ធិទទួលយកឬច្រានចោលពាក្យស្នើសុំដោយពុំចាំបាច់ផ្តល់មូលហេតុអ្វីទាំងអស់។

៦.៥ ខ្ញុំ/យើងខ្ញុំ/តំណាងអង្គការសន្យាអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមខនិងលក្ខខណ្ឌ វិធាននិងបទប្បញ្ញត្តិ នៃគណនីចរន្ត ឬ ខនិងលក្ខខណ្ឌភ្ជាប់ជាមួយបង្កាន់ដៃប្រាក់បញ្ញើមានកាលកំណត់ ឬ ខនិងលក្ខខណ្ឌមានចែងក្នុងសៀវភៅគណនីសន្សំ និងសៀវភៅគណនីវិនិយោគមាស ដែលបានផ្តល់ជូនដល់ខ្ញុំ/យើងខ្ញុំ។ ដោយករណីដែលអាចកើតមាន និងតាមរយៈការកែប្រែ ឬផ្លាស់ប្តូរ ខ និងលក្ខខណ្ឌវិធាន និងបទប្បញ្ញត្តិខាងលើ ដែលធនាគារដាក់អនុវត្ត ត្រួតពិនិត្យ កែប្រែ ឬផ្លាស់ប្តូរ ជាបន្ទាប់ៗ ដែលមានផ្សព្វផ្សាយនៅលើគេហទំព័រ www.campubank.com.kh និង/ឬតារាងព័ត៌មាននៅតាមសាខា និង/ឬ មធ្យោបាយផ្សេងៗ ដែលធនាគារចាត់ទុកត្រឹមត្រូវ។

ខ្ញុំ/យើងខ្ញុំ/តំណាងរបស់អង្គការយល់ព្រម ដោយបន្តការប្រើប្រាស់ និងដំណើរការគណនីរបស់ ខ្ញុំ / យើងខ្ញុំបន្ទាប់ពីកាលបរិច្ឆេទនៃការកែប្រែ ឬផ្លាស់ប្តូរមានប្រសិទ្ធិភាព ខ្ញុំ/យើងខ្ញុំត្រូវបានចាត់ទុកថាបានទទួលយល់ព្រម នូវ ខ និងលក្ខខណ្ឌ វិធាន និងបទប្បញ្ញត្តិ និងត្រូវអនុវត្តចំពោះខ្ញុំ/យើងខ្ញុំដូចគ្នា។

៧. ប័ណ្ណធនាគារ (ឯកត្តបុគ្គល)

៧.១ ខ្ញុំជាម្ចាស់នៃគណនីខាងលើ/ ក្រុមហ៊ុនឯកកម្មសិទ្ធិខាងលើ បញ្ជាក់ថា បានអាន និងយល់លក្ខខ័ណ្ឌនៃប័ណ្ណធនាគារ និងសន្យាថា លក្ខខ័ណ្ឌប័ណ្ណរបស់ធនាគារត្រូវបានអនុវត្តលើខ្ញុំ/ ខ្ញុំនិងក្រុមហ៊ុនរបស់ខ្ញុំ។

៧.២ ក្នុងករណីដែលខ្ញុំត្រូវបិទគណនីរបស់ខ្ញុំ/ ក្រុមហ៊ុនរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរទ្រង់ទ្រាយមកជាក្រុមហ៊ុនសហកម្មសិទ្ធិ ឬមានការផ្លាស់ប្តូរទ្រង់ទ្រាយផ្សេងទៀត ខ្ញុំធានាអះអាងជូនដំណឹងដល់ធនាគារ និងប្រគល់ប័ណ្ណអោយសាខាធនាគារ ដែលបានចេញប័ណ្ណជាបន្ទាន់សម្រាប់ការលុបចោល/បញ្ឈប់ជាបន្ទាន់ ហើយកិច្ចព្រមព្រៀងក៏ត្រូវបានបញ្ឈប់។

៧.៣ ក្នុងករណីអាក់ខានក្នុងការជូនដំណឹងមកធនាគារអំពីការផ្លាស់ប្តូរវិធីដំណើរការ នៃគណនីពាក់ព័ន្ធនឹងក្រុមហ៊ុនរបស់ខ្ញុំ ខ្ញុំមិនអោយធនាគារទទួលរ៉ាប់រងចំពោះការខាតបង់ ឬខូចខាត ដែលធ្វើឡើងដោយខ្ញុំ ហើយខ្ញុំធានាអះអាងថា ខ្ញុំត្រូវរ៉ាប់រងសងធនាគារនៅគ្រប់ពេលវេលានិងគ្រប់ចំនួន និងទទួលខុសត្រូវចំពោះធនាគារ នូវរាល់បន្ទុកពាក់ព័ន្ធរាល់ចំណាត់ការ បណ្តឹងទាមទារ ខាតបង់ចំណាយ ខូចខាត និងរាល់ចំណាយដែលត្រូវចាត់វិធានការណ៍ ឬធ្វើឡើងចំពោះធនាគារ ឬដែលធ្វើអោយកើតមានឡើងដោយធនាគារ ។

៨. ប័ណ្ណធនាគារ (ពាក្យស្នើសុំរូបវន្តបុគ្គល)

៨.១ ខ្ញុំ/យើងខ្ញុំបញ្ជាក់ថា រាល់ព័ត៌មានដែលបានផ្តល់ជូន គឺពិតប្រាកដនិងគ្រប់គ្រាន់ និងអនុញ្ញាតអោយធនាគារផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពផ្សេងៗដែលធនាគារចាត់ទុកថាត្រឹមត្រូវ (នាយកដ្ឋានពន្ធ) និងស្វែងរក និងទទួលព័ត៌មានឥណទានពាក់ព័ន្ធនឹងពាក្យស្នើសុំរបស់ខ្ញុំ/យើងខ្ញុំពីគ្រប់ប្រភព និងតាមមធ្យោបាយ ដែលធនាគារចាត់ទុកថាត្រឹមត្រូវ។ យើងខ្ញុំទទួលស្គាល់ថា ប័ណ្ណអាចត្រូវបានប្រើប្រាស់ដោយអនុលោមតាម ខ និងលក្ខខ័ណ្ឌ នៃកិច្ចព្រមព្រៀងសមាជិកប័ណ្ណ និងយល់ព្រមអនុវត្តតាម ខ និងលក្ខខ័ណ្ឌនៃប័ណ្ណ។ ខ្ញុំ/យើងខ្ញុំយល់ព្រមទូទាត់បង់សោហ៊ុយប្រចាំឆ្នាំបន្ទាប់ពីការអនុម័ត និងទទួលយកការរ៉ាប់រងជារួម និងដាច់ដោយឡែកសម្រាប់រាល់កម្រៃសោហ៊ុយលើគណនីប័ណ្ណនៅធនាគារ។ ធនាគាររក្សាសិទ្ធិទាំងស្រុងក្នុងការអនុម័ត ឬច្រានចោលពាក្យស្នើសុំរបស់ខ្ញុំ/យើងខ្ញុំដែលធនាគារយល់ថាត្រឹមត្រូវដោយពុំចាំបាច់ផ្តល់មូលហេតុអ្វីទាំងអស់។

៨.២ ខ្ញុំ/យើងខ្ញុំយល់ព្រមដោយឥតកែប្រែ និងអនុញ្ញាតអោយធនាគារផ្តល់ព័ត៌មានជូនធនាគារជាតិ នៃ កម្ពុជា អាជ្ញាធរមានសមត្ថកិច្ចពិនិត្យលើធនាគារ ភាគីធានា/អ្នកធានា និង/ឬមេធាវីរបស់ធនាគារ ឬភ្នាក់ងារ/ក្រុមហ៊ុនទូទាត់បំណុលផ្សេងៗ ដែលមានទំនាក់ទំនងជាមួយធនាគារនៅគ្រប់ពេលវេលា ដោយមិនចាំបាច់ជូនដំណឹង ឬទទួលខុសត្រូវចំពោះព័ត៌មានពាក់ព័ន្ធនឹងរឿងក្តីរបស់ខ្ញុំ/យើងខ្ញុំ គណនីធនាគារ ឬប្រព្រឹត្តិទៅកម្រិត និងសម្រាប់គោលបំណងដោយតាមឆន្ទានុសិទ្ធិទាំងស្រុងរបស់ ធនាគារចំបាច់។ លើសពីនេះ ខ្ញុំ/យើងខ្ញុំអនុញ្ញាតអោយធនាគារប្រគល់ លាតត្រដាងរាល់ព័ត៌មាន ពាក់ព័ន្ធ ជូនដល់ដៃគូពាណិជ្ជកម្មចាស់ ឬថ្មីរបស់ធនាគារ ដោយគ្មានការកែប្រែក្នុងការផ្តល់។

៩. www.campubank.com.kh (ពាក្យស្នើសុំ រូបវន្តបុគ្គល និង ក្រុមហ៊ុនឯកកម្មសិទ្ធិ)

ខ្ញុំ/យើងខ្ញុំសន្យា និងធានារ៉ាប់រងចំពោះធនាគារ និងរ៉ាប់រងសងធនាគារទាំងស្រុង ចំពោះរាល់បណ្តឹង ទាមទារ ចំណាត់ការបណ្តឹង ខាតបង់ និងចំណាយ រួមមានចំណាយផ្លូវច្បាប់រវាងមេធាវី និងកូនក្តី និងរាល់បន្ទុកផ្សេងៗ ឬអធិប្បាយដែលអាចធ្វើឡើង ឬកើតមានឡើង ឬទទួលរងដោយធនាគារ ពាក់ព័ន្ធនឹងមធ្យោបាយណាមួយដែលកើតឡើងតាមការផ្តល់សិទ្ធិរបស់ខ្ញុំ/យើងខ្ញុំ។ ខ្ញុំ/យើងខ្ញុំយល់ ព្រមថាបន្ទុករបស់ខ្ញុំ/យើងខ្ញុំ ជាការបន្តទទួលខុសត្រូវនិងអនុវត្តទាំងស្រុងនិងមានប្រសិទ្ធិភាពរហូត ដល់បន្ទុករបស់ធនាគារត្រូវបានដកបន្ទុកជូនធនាគារគ្រប់គ្រាន់ បើសិនជាមាន។ ខ្ញុំ/យើងខ្ញុំបានអាន និងយល់ ខនិងលក្ខខណ្ឌប្រើប្រាស់គេហទំព័រសេវាកម្ម (www.campubank.com) របស់ធនាគារ និង សន្យាថា ខនិងលក្ខខណ្ឌត្រូវបានអនុវត្តលើខ្ញុំ/យើងខ្ញុំ។ ខ្ញុំ/យើងខ្ញុំប្រកាសថា មិនមានការផ្លាស់ប្តូរ ចំពោះអាណត្តិរបស់ខ្ញុំ/យើងខ្ញុំសម្រាប់ដំណើរការគណនីធនាគារ។

១០. ពន្ធគណនីបរទេសអនុលោមច្បាប់ (FATCA)

១០.១ ធនាគារកម្ពុជាសាធារណៈរួមជាមួយក្រុមហ៊ុនមេ Public Bank Berhad និងបុត្រសម្ព័ន្ធ និងសាខា ចូលរួមគ្រឹះស្ថានហិរញ្ញវត្ថុបរទេសស្ថិតក្រោមពន្ធគណនីបរទេសអនុលោមច្បាប់នៃសហរដ្ឋអាមេរិក។ FATCA តម្រូវឱ្យជម្រុញនីតិវិធីយកចិត្តទុកដាក់លើអតិថិជន/ម្ចាស់គណនីនៅធនាគារកម្ពុជាសាធារណៈ ដើម្បីអនុញ្ញាតអត្តសញ្ញាណ និងរាយការណ៍អំពីអតិថិជនមានសញ្ជាតិអាមេរិក និងម្ចាស់ភាគហ៊ុន មានសញ្ជាតិអាមេរិក ជូនអាជ្ញាធរសមត្ថកិច្ចកម្ពុជា និងបន្តជូន U.S. Internal Revenue Service។ អនុលោមតាមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលរវាង ព្រះរាជាណាចក្រកម្ពុជា និងសហរដ្ឋអាមេរិក អាជ្ញាធរសមត្ថកិច្ចកម្ពុជាបានចេញសេចក្តីណែនាំ ដើម្បីអោយគ្រឹះស្ថានហិរញ្ញវត្ថុបរទេសនៅកម្ពុជា អនុវត្តស្របតាម FATCA។

អាជ្ញាធរសមត្ថកិច្ចកម្ពុជាដែលត្រូវបានចាត់តាំងដោយរដ្ឋាភិបាលកម្ពុជា ជាស្ថាប័នពិនិត្យសម្រាប់ការអនុវត្តបញ្ញត្តិ FATCA នៃច្បាប់សារពើពន្ធសហរដ្ឋអាមេរិកគ្រប់គ្រងគ្រឹះស្ថានហិរញ្ញវត្ថុក្នុងស្រុក។

១០.២ ធនាគារកម្ពុជាសាធារណៈ នឹងស្នើសុំព័ត៌មានជាក់លាក់ដែលត្រូវបញ្ជូនដោយអតិថិជន/ម្ចាស់គណនីរបស់ធនាគារ ក្នុងការបំពេញកាតព្វកិច្ចFATCA ។ ការខកខានរបស់ អតិថិជន/ម្ចាស់គណនីក្នុងការផ្តល់ព័ត៌មានរាយការណ៍អំពីអតិថិជន/ម្ចាស់គណនីជូនអាជ្ញាធរសមត្ថកិច្ចកម្ពុជា និងត្រូវជាប់ពន្ធកាត់ទុក ៣០% លើការទូទាត់ជាក់លាក់នៃចំណូលអាមេរិកដែលអាចអនុវត្តបាន ។ ការទូទាត់ជូនដល់អតិថិជន/ម្ចាស់គណនីធនាគារកម្ពុជាសាធារណៈ នឹងមិនត្រូវកាត់ទុក ក្នុងករណីដែលឯកសារបញ្ជាក់ត្រឹមត្រូវ ឬឯកសារពាក់ព័ន្ធត្រូវបានផ្តល់ជូនធនាគារកម្ពុជាសាធារណៈ ។ ដើម្បីធានាអោយប្រាកដថា ព័ត៌មានរបស់អតិថិជន/ម្ចាស់គណនីត្រឹមត្រូវ ធនាគារកម្ពុជាសាធារណៈតម្រូវអោយអតិថិជន/ម្ចាស់គណនីជូនដំណឹង ក្នុងករណីមានការផ្លាស់ប្តូរព័ត៌មានអតិថិជន រាប់បញ្ចូលទាំងអាស័យដ្ឋានស្នាក់នៅ, អាស័យដ្ឋានប្រៃសណីយ៍, លេខទូរសព្ទ និង សញ្ជាតិ។

១០.៣ ខ្ញុំ/យើងខ្ញុំ ជារូបវន្តបុគ្គល/តំណាងអង្គការ បញ្ជាក់ និងប្រកាសថា រាល់ព័ត៌មានដែលផ្តល់ដោយខ្ញុំ / យើងខ្ញុំ/ម្ចាស់ភាគហ៊ុនសញ្ជាតិអាមេរិកក្នុងទម្រង់បែបបទនេះ គឺពិត និងត្រឹមត្រូវ។

ទំព័រនេះត្រូវបានរងដោយចេតនា



Account Opening Declaration

1. Joint Account

- 1.1 Where this application is for a Joint Account, we, the account holders agree that in the event of the demise of one account holder, the Bank is authorised to pay (subject always to the provisions of the Laws of Cambodia or any future legislation) the balance standing to the credit of this account to the survivor(s) and such payment shall constitute a valid discharge by the Bank of the amount due in this account.
- 1.2 We, the account holders agree to the method of operating the account as stipulated in the Account Opening Card executed by us. We also agree and acknowledge that the mandate given as to the operation of this account can be terminated by any one of us and the Bank is entitled to act on the same. In such event the Bank may at its discretion not permit any withdrawals from this account until receipt of a fresh mandate from us.
- 1.3 We, the account holders hereby agree and authorise you as follows:-
 - 1.3.1 to credit into our Joint Account funds, whether in cash or via electronic fund transfer, cheques and other negotiable instruments belonging to or payable to either/any one of us. In consideration of the above and the Bank agreeing to place all amounts received by the Bank whether in cash or via electronic fund transfer or from cheques and other negotiable instruments favouring either/any one of us to the credit of our joint account and to deliver any instrument or cheque the Bank may hold on our joint account to either/any one of us; and
 - 1.3.2 to accept a written notification, in such form acceptable to the Bank, duly signed and presented by all account holders of our intention to close the Joint Account based on prevailing method of operation either one to sign or both to sign. In the event that all the joint account holders are not present at the Bank, we agree that the Bank shall close the Joint Account upon receipt of such written notification submitted personally to the Bank by any one of the nominated joint account holders. We further agree and acknowledge that any instruction from us to the Bank to close the Joint Account conveyed either verbally or by way of telephone, facsimile or internet e-mail is not acceptable to the Bank. In the event the Joint Account is a Current Account, we shall return all unused cheques to the Bank.

We hereby jointly and severally undertake to save harmless and keep the Bank howsoever indemnified against all losses, claims, demands, proceedings, actions, suits, damages, costs, charges, expenses and other liabilities whatsoever and whensoever incurred or arising from our authorisations above, subject to the Bank's right to reject at anytime and at the Bank's discretion for any reason whatsoever any cash, electronic fund transfer, cheques or other negotiable instrument received or as a consequence of the Bank refusing to act or acting on our instructions to close the Joint Account and paying the remaining balance in the Joint Account as per our instruction.

2. Minor's Account

- 2.1 I/We hereby confirm and agree that the account is not a trust account and neither is it a joint account with the minor. I/We am/are the guardian/parent of the minor and agree and acknowledge that I/we am/are the customer(s) of the Bank.
- 2.2 I/We agree that upon the minor attaining the age of 18 years, I/we, together with the minor shall jointly give fresh instructions and furnish the mandate for the operations of the account. Until a fresh mandate is received by the Bank, the existing mandate shall continue to operate.
- 2.3 In the event of my/our death before the minor attains the age of 18 years, the account shall be frozen and the matters pertaining to the account shall be referred to the executor(s)/Administrator(s) of my/our estate(s). The Bank reserves the right to act on the advice of its legal advisors. The costs and expenses incurred thereto shall be debited from the above account.

3. Fixed Deposit

- 3.1 I/We/Representative of the organisation confirm that the automatic renewal instruction given on all my/our/the organisation's existing deposit(s)/investment(s) and subsequent maturity are to be automatically renewed for the same period unless otherwise advised by me/us/representative of the organisation. A written advice notice must be given not less than seven (7) days prior to the maturity date(s) of the respective deposit(s)/investment(s). I/We/Representative of the organisation understand and agree that all renewals are for the same contractual period at the prevailing rate of interest at each maturity date.

4. Limited Liability Partnership ("LLP") Account

We, the Representative of the Organisation, for and on behalf of the LLP, hereby:

- 4.1 Confirm that the authorised signatories for the operation of the LLP Account are not bankrupts and neither are they/any one of them prohibited from taking part in the management of the LLP;

- 4.2 Confirm that we shall immediately notify the Bank in writing in the event of:-
- 4.2.1 Any change in the partners of the LLP and/or any change in the authorised signatories of the operation of the LLP Account and
 - 4.2.2 Any partner is or hereafter becomes a bankrupt , and in such an event we, the Representatives shall forward to the Bank the relevant Notice(s) lodged with the Registrar on the cessation of a Partner or the inclusion of a new Partner or a certified fresh/new Resolution informing the Bank of the change in the authorised signatories to the LLP Account, as the case may be;
- 4.3 Confirm that where a partner of the LLP, who is also an authorised signatory of the LLP Account is/becomes a bankrupt, the Bank is authorised not to honour any cheque(s) signed by the said bankrupt partner and further that the Bank is entitled to return the said cheque(s) with the words "Drawer's Confirmation Required"; and that the LLP shall provide the Bank with a fresh new certified Resolution; and
- 4.4 Indemnify and save the Bank harmless against any claim made by whosoever or damages incurred by the Bank as a result of the Bank relying on the representation in item 4.1 above, placing full reliance on all information, representations and documents provided to the Bank, including the Resolution forwarded by the LLP for the opening and operation of the LLP, the Bank honouring cheque(s) drawn on the LLP's account signed by the authorised signatories of the LLP in accordance with the latest Resolution in the Bank's records and/or where cheque(s) drawn on the LLP are not honoured and returned pursuant to item 4.3 above.

5. Unclaimed Moneys

5.1 Deposit Accounts

I/We/Representative of the organisation am/are aware of the provisions of the Article 71 of the Law on Banking and Finance, National Bank of Cambodia, wherein my/our deposit accounts will be classified as unclaimed money ten (10) years from the date of the last transaction initiated by me/us, and as such the funds in the account are required to be transferred to the to National Bank of Cambodia.

I/We/Representative of the organisation agree to come to the Bank in person prior to the expiry of the ten (10) years as aforesaid to perform a withdrawal or deposit transaction in order to re-activate the account. In consideration of the Bank agreeing to my/our/the organisation's above request, I/we/representative of the organisation agree and undertake to hold the Bank harmless and indemnified against all liabilities whatsoever for any delay/omission/error in carrying out my/our/representative of the organisation's above instructions.

If I/we/representative of the organisation fail to re-activate the account, I/we am/are aware that the Bank shall give us twenty one (21) days advance notice before arranging to transfer the funds in the account to the National Bank of Cambodia.

6. General

6.1 I/We/Representative of the organisation am/are authorised to open the above customer record and/or account(s) record and hereby furnish the particulars required to open the account and declare that all the information is correct. I/We/Representative of the organisation undertake to inform the Bank of any changes to my/our personal/organisation's details.

By signing the Account Opening Card and affixing the rubber stamp of the organisation, I/we/the organisation confirm that I/we/the organisation have/has received, read and fully understood the Bank's Terms, Notice of Mandate (if any) and agree to comply with and be bound by and any amendment(s) or variation(s) to the same which the Bank may subsequently introduce, review, revise or replace which are made available on the Bank's website, www.campubank.com.kh and/or on the notice board at branches and/or which may be communicated by any other means that the Bank deems fit. An "Account" shall include but is not limited to a Deposit Account or other Account which the Bank may offer to me/us/representative of the organisation.

6.2 I/We/Representative of the Organisation declare that prior to or at the time of the opening of this account, I/we/ the organisation have/has not:

- a) been reported to Dishonoured Cheque Information by the National Bank of Cambodia in the last 12 months; and/or
- b) committed any act of bankruptcy; and/or
- c) been subject to any resolution or petition for winding up or insolvency being made or presented against me/us.

I/We/The organisation further agree that should my/our/the organisation's name appear in the Report of Dishonoured Cheque the National Bank of Cambodia and/or any of the above be contravened by me/us/the organisation, the Bank shall have the absolute right at any time to close this account without prior notice.

- 6.3 I/We/Representative of the organisation hereby agree to indemnify the Bank as collecting banker against all losses, claims, demands, proceedings, costs, expenses and other liabilities whatsoever and whensoever which the Bank may incur on any cheque, bill, note, draft, dividend warrant or other instruments presented by me/us representative of the organisation for collection and shall be deemed to have been collected at my/our expressed request in every case for the credit of my/our/the organisation's account.
- 6.4 The Bank reserves the right to accept or reject this application without assigning any reason whatsoever.
- 6.5 I/We/Representative of the organisation agree to be bound by the Terms and Conditions herein and the Rules and Regulations of Current Account or the Terms and Conditions attached to the FD Receipt or the Terms and Conditions appearing on the Savings Account passbook and Gold Investment Account passbook issued to me/us, as the case may be and by any amendment(s) or variation to the aforesaid Terms and Conditions and the Rules and Regulations which the Bank may subsequently introduce, review, revise or replace which are made available on the Bank's website, www.campubank.com.kh and/or on the notice board at branches and/or which may be communicated by any other means that the Bank deems fit.

I/We Representative of the organisation further agree by continuing to maintain and operate my/our account(s) after the effective date of the amendment(s) or variation(s), I/we am/are deemed to have accepted the amended Terms and Conditions and the Rules and Regulations and the same shall be binding and conclusive against me/us.

7. Bank Card (Individual or Sole Proprietor Applicant Only)

- 7.1 I, the holder of the above account/the sole proprietor of the above firm confirm having read and understood the Bank Card Terms and Conditions and hereby agree that the Bank Card Terms and Conditions shall be binding on me/me and my firm.
- 7.2 In the event that I should close my account/my firm be converted to a partnership or there be a change in any other form, I hereby undertake to notify the Bank at once and shall immediately return the Bank Card to the Card issuing branch of the Bank for cancellation/immediate termination and this agreement shall forthwith be terminated.
- 7.3 In the event of any failure on my part in notifying the Bank promptly of any changes to the mode of operation of the account/in the constitution of my firm, I shall not hold the Bank liable for any losses or damages suffered by me and I undertake that I shall at all times thereafter indemnify the Bank (its successors in title and assigns) in full and keep the Bank indemnified against all liabilities in respect thereof and against all actions, suits, proceedings, claims, demands, losses, costs, damages and any expenses whatsoever which may be taken or made against the Bank or incurred by the Bank arising there from.

8. Bank Card (Individual Applicant Only)

8.1 I/We confirm that all the information furnished is true and complete and authorise the Bank to verify from whatever sources the Bank may consider appropriate Tax Department and further to seek and obtain credit information related to my/our application from any source and by any means as the Bank deems fit. I/We acknowledge that the Card may only be used subject to the Terms and Conditions of the Card member Agreement and agree to be bound by the Terms and Conditions of the Card. I/We agree to pay the prevailing annual fees upon approval and shall accept joint and several liability for all charges on my/our Card Account(s) with the Bank. The Bank shall reserve the absolute right to approve or reject my/our application as the Bank deems fit without assigning any reason.

8.2 I/We irrevocably consent to and authorise the Bank to disclose to the National Bank of Cambodia, any authority/body having jurisdiction over the Bank, any guarantor(s)/security parties, and/or its lawyers or any other debt collection agent, companies which are related to the Bank at any time and without notice or liability any information relating to my/our affairs, banking accounts or conduct thereof (including my/our credit standing) to such extent and for such purposes as the Bank may in its absolute discretion deems necessary or expedient. In addition, I/we hereby irrevocably authorise the Bank to release, divulge, disclose or reveal any information to any of the Bank's existing or future business partners.

9. www.campubank.com.kh (Individual or Sole Proprietor Applicant Only)

I/We hereby agree and undertake to indemnify the Bank and at all times keep the Bank fully and completely indemnified from and against all claims and demands, actions and proceedings, loss and expenses including legal costs as between solicitor and client and all other liabilities of whatsoever nature or description which may be made or taken or incurred or suffered by the Bank in connection with or in any manner arising out of the said authorisation given by me/us. I/We further agree that my/our liabilities shall be a continuing liability and shall remain in full force and effect until the Bank's liabilities if any is fully discharged to the Bank's satisfaction. I/We have read and understood the Terms and Conditions of access to the Bank's www.campubank.com Services and hereby agree that the Terms and Conditions shall be binding on me/us. I/We hereby declare that there is no change to my/our latest mandate for operation of the account(s) to the Bank.

10. FOREIGN ACCOUNT TAX COMPLIANCE ACT (FATCA)

10.1 Cambodian Public Bank Plc, together with its parent company Public Bank Berhad and its subsidiaries and branches ("PBB Group") are participating foreign financial institutions under the Foreign Account Tax Compliance Act ("FATCA") of the United States of America ("U.S."). FATCA requires enhanced due diligence procedures on customers/account holders of Cambodian Public Bank Plc to enable identification and reporting of U.S. Persons and substantial U.S. Shareholders of foreign entities to the Cambodian Competent Authority** and ultimately, to the U.S. Internal Revenue Service ("IRS"). **Pursuant to an Intergovernmental Agreement ("IGA") between the Kingdom of Cambodia and the U.S., the Cambodian Competent Authority has issued guidance in order for foreign financial institutions in Cambodia to comply with FATCA.**

(The Cambodian Competent Authority appointed by the Cambodian Government is the oversight body for the enforcement of FATCA provisions of the U.S. tax law governing the domestic financial institutions.)**

10.2 In some instances, Cambodian Public Bank Plc will request certain information to be submitted by its customers/account holders to meet its FATCA obligations. Failure by customers/account holders to provide this information will result in reporting of customer/account holder information to the **Cambodian Competent Authority** and may result in a 30% withholding tax on certain payments of U.S. source income, where applicable. Payments to the Cambodian Public Bank Plc's customers/account holders will generally not be subject to withholding, provided that appropriate certification or other documentation concerning their status is provided to the Cambodian Public Bank Plc as instructed. To ensure that customer's/account holder's information is accurate, Cambodian Public Bank Plc requires that customers/account holders provide notification in the event of changes in customer information, including change of *residence address*, mailing address, phone number and nationality.

10.3 I/We/the Individual(s)/Representative of the organisation hereby confirm and declare that all information provided by me/us/U.S. shareholder(s) in this Form to the best of my/our knowledge is true and correct.

[REMAINDER OF THIS PAGE HAS BEEN INTENTIONALLY LEFT BLANK]